

កម្មវត្ថុ: លិខិតូបករណ៍អភិវឌ្ឍន៍ការអប់រំមធ្យមសិក្សា (MDI)

ជូនចំពោះក្រុមគ្រួសារជាទីគោរពរាប់អាន

នៅក្រុមប្រឹក្សាភិបាលមណ្ឌល Hamilton-Wentworth (HWDSB) យើងខ្ញុំប្តេជ្ញាចិត្តកំណត់ និងលុបបំបាត់ឧបសគ្គ នានាដើម្បីឱ្យសិស្សទាំងអស់សិក្សាក្នុងបរិយាកាសដែលទទួលបានគាំទ្រ បរិយាប័ន្ន និងការគោរព។ យើងខ្ញុំក៏គាំទ្រ សុខុមាលភាពរបស់សិស្សតាមរយៈកម្មវិធី ជំនួយគាំទ្រ និងសេវាកម្មនានាដែលជម្រុញការអភិវឌ្ឍន៍ប្រកបដោយសុខ ភាពល្អ និងការជាសះស្បើយពីជំងឺរាតត្បាត COVID-19។

នៅខែវិច្ឆិកា សិស្សថ្នាក់ទី 4 ដល់ទី 12 នឹងបំពេញលិខិតូបករណ៍អភិវឌ្ឍន៍ការអប់រំមធ្យមសិក្សា (MDI)។ សិស្សថ្នាក់ទី 4 ដល់ទី 8 បានបញ្ចប់ការស្ទង់មតិក្នុងឆ្នាំ 2018 ហើយសិស្សបឋមសិក្សា និងមធ្យមសិក្សាមួយចំនួនបានបញ្ចប់ កម្មវិធី MDI ក្នុងទម្រង់សង្ខេបនៅនិទាយរដ្ឋវគ្គដមកនេះ។ នៅខែវិច្ឆិកា សិស្សនឹងធ្វើការស្ទង់មតិតាមអនឡាញ នេះ នៅក្នុងអំឡុងពេលសិក្សានៅសាលាដោយមានការត្រួតពិនិត្យពីបុគ្គលិកសាលា។ ចម្លើយរបស់កូនអ្នកនឹងរក្សា ជាលក្ខណៈឯកជន ការសម្ងាត់ ហើយមិនត្រូវបានកំណត់អត្តសញ្ញាណតាមឈ្មោះទេ។

តើអ្វីទៅជាគោលបំណងនៃការសិក្សា?

ក្រុមប្រឹក្សាភិបាលមណ្ឌល HWDSB ត្រូវការស្វែងយល់កាន់តែច្បាស់អំពីចំណុចនៃការអភិវឌ្ឍកុមារក្នុងកម្រិតអប់រំ មធ្យមសិក្សា ដែលមានប៉ះពាល់ដល់សុខុមាលភាព សុខភាព និងភាពជោគជ័យនៃការសិក្សា។ ការស្ទង់មតិក្នុងនេះ និង សាកសួរសិស្សអំពីគំនិត អារម្មណ៍ និងបទពិសោធន៍របស់ពួកគេនៅសាលា និងនៅសហគមន៍។ ក្រុមប្រឹក្សាភិបា លមណ្ឌល HWDSB នឹងប្រើប្រាស់លទ្ធផលនៃការសិក្សា ដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗអំពីកម្មវិធី និងសេវាកម្ម នានាដែលធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់កុមារ។

ការស្ទង់មតិក្នុងនេះ សាកសួរសិស្សនូវសំណួរអំពី:

- 1) ការអភិវឌ្ឍផ្នែកសង្គមនិងអារម្មណ៍ ដូចជាការគោរពខ្លួនឯង សុទិដ្ឋិនិយម សុភមង្គលនិងការយល់ចិត្ត
- 2) អារម្មណ៍ជាប់ទំនាក់ទំនងជាមួយសាលារៀន គ្រួសារ មិត្តភក្តិ និងសហគមន៍
- 3) បទពិសោធន៍នៅសាលា
- 4) សុខភាពផ្លូវកាយ និងសុខុមាលភាព និង
- 5) ការប្រើប្រាស់ពេលវេលាបន្ទាប់ពីម៉ោងសិក្សានៅសាលា ក៏ដូចជាបំណងប្រាថ្នារបស់កុមារ សម្រាប់ចំណាយ ពេលក្រោយម៉ោងសិក្សានៅសាលា។

តើសិទ្ធិឯកជនភាពរបស់កូនខ្ញុំ ត្រូវបានការពារដោយរបៀបណា?

កូនរបស់អ្នកនឹងមិនត្រូវបានកំណត់អត្តសញ្ញាណតាមឈ្មោះនៅក្នុងការសិក្សានេះទេ។ ចម្លើយរបស់កូនអ្នកនឹងមិន ផ្តល់ជូនអ្នក ឬបុគ្គលិកសាលាណាមួយ ឬក្រុមប្រឹក្សាសាលាឡើយ។ នេះគឺដើម្បីធានាថាចម្លើយរបស់កុមារម្នាក់ៗរក្សា ជាលក្ខណៈឯកជន និងការសម្ងាត់។ មិនមានព័ត៌មានត្រូវបន្ថែមទៅក្នុងកំណត់ត្រាសាលារបស់កូនអ្នកពីការសិក្សា នេះទេ។

ប្រសិនបើព័ត៌មានអំពី MDI ត្រូវបានប្រើប្រាស់នៅក្នុងឯកសារបោះពុម្ពផ្សាយស្រាវជ្រាវ ឬក្នុងឯកសារសាធារណៈ កូនរបស់អ្នក និងសាលារបស់កូនអ្នក នឹងមិនត្រូវបានកំណត់អត្តសញ្ញាណតាមរូបភាពណាមួយឡើយ។ ប្រសិនបើ នៅពេលណាដែលកូនរបស់អ្នកមិនមានបំណងចង់ចូលរួមក្នុងការស្ទង់មតិក្នុងនេះទេ ត្រូវប្រាប់ពួកគេនឹងផ្តល់ជូន សកម្មភាពផ្លាស់គ្នានៅក្នុងសាលា។

ព័ត៌មានផ្ទាល់ខ្លួនអំពី MDI ត្រូវបានប្រមូលដោយអនុលោមតាមផ្នែក 28(2) នៃច្បាប់ស្តីពីសេរីភាពព័ត៌មាន និង ការការពារសិទ្ធិឯកជនភាព (MFIPPA) ដែលចែងថាអង្គការនានាដែលចូលរួមក្នុងសកម្មភាពដែលអនុញ្ញាតស្រប ច្បាប់អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីបុគ្គលនៅពេលមានការចាំបាច់។ MDI ជួយបំពេញតម្រូវការរបស់ក្រសួងអប់រំ សម្រាប់ក្រុមប្រឹក្សាសាលា ធ្វើការស្ទង់មតិសិស្សអំពីបរិយាកាសសិក្សានៅសាលារបស់សិស្សរៀងរាល់ 2 ឆ្នាំម្តង។

តើសាលា និងសហគមន៍ទទួលបានអត្ថប្រយោជន៍យ៉ាងដូចម្តេច?

ការសិក្សា MDI ជួយអ្នកអប់រំ អ្នករៀបចំកម្មវិធី និងសមាជិកសហគមន៍សិក្សាអំពីជីវិតរស់នៅរបស់កុមារតាមរយៈ ការបញ្ចេញមតិយោបល់របស់កុមារ។ សាលារៀននិងសហគមន៍របស់អ្នកអាចប្រើប្រាស់លទ្ធផលដើម្បីធ្វើឱ្យប្រសើរ ឡើងនូវជីវិតរស់នៅរបស់កុមារ។ យើងខ្ញុំជឿថាការសិក្សានេះផ្តល់ជូនអត្ថប្រយោជន៍ជាវិជ្ជមានយ៉ាងច្រើនដល់កុមារ និងគ្រួសារនៅក្នុងមូលដ្ឋាន។ ក្រុមប្រឹក្សាភិបាលមណ្ឌល HWDSB នឹងចាប់ផ្តើមទាំងសាលាក្រុង Hamilton ដើម្បី ធានាថា យើងបំពេញតម្រូវការសិស្សនៅសហគមន៍របស់យើង។ យើងខ្ញុំនឹងចែករំលែកទិន្នន័យដែលលុបអត្ត សញ្ញាណពីការស្ទង់មតិជាមួយសាលាក្រុង Hamilton ដើម្បីជូនដំណឹង និងពង្រឹងការរៀបចំកម្មវិធី និងសេវាកម្ម របស់ខ្លួនសម្រាប់កុមារនិងយុវជន។

តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមទៀតនៅកន្លែងណា?

សូមស្វែងយល់បន្ថែមអំពី MDI ដែលប្រើប្រាស់នៅក្នុងដែនសមត្ថកិច្ចផ្សេងទៀតនៅកាណាដា តាមអនឡាញលើគេ ហទំព័រ www.earlylearning.ubc.ca/mdi។

លោកអ្នកអាចស្វែងរកព័ត៌មាន និងធនធានអំពីការស្ទង់មតិអំពីការអភិវឌ្ឍន៍ការអប់រំមធ្យមសិក្សាលើគេហទំព័រ របស់យើងផងដែរគឺ <https://www.hwdsb.on.ca/elementary/supports/mental-health-and-well-being/mdi/> ប្រសិនបើលោកអ្នកមានសំណួរ ឬក្តីកង្វល់ណាមួយអំពីការចូលរួមរបស់កូនអ្នក សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ និងវិភាគតាមអ៊ីមែល research@hwdsb.on.ca 905-527-5092។

ដោយក្តីគោរពខ្ពង់ខ្ពស់

ក្រុមប្រឹក្សាភិបាលមណ្ឌល Hamilton-Wentworth
នាយកដ្ឋានស្រាវជ្រាវ និងវិភាគ